

របាយការណ៍សង្ខេប

ស្តីពី

ប្រតិបត្តិការវិនិយោគ ខែ មីនា ឆ្នាំ ២០១៤



១. សេចក្តីផ្តើម

នៅត្រីមាសទីមួយឆ្នាំ ២០១៤ សកម្មភាពសេដ្ឋកិច្ចមិនទាន់មានសន្តិសុខសម្រាប់សម្គាល់ទេ ដោយសារកត្តាមួយចំនួនដូចជា៖ មានកូដកម្មភ្នំជាបន្តបន្ទាប់ក្នុងវិស័យកាត់ដេរ កំណើនទាបនៃចំនួនភ្ញៀវទេសចរណ៍ទេស និងការប្រែប្រួលបរិបទនយោបាយនៅប្រទេសជិតខាង ។ ទោះជាយ៉ាងនេះក្តី វិស័យមួយចំនួនដែលគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅតែបន្តដំណើរការល្អដូចជា វិស័យនេសាទ ត្រី និង វារីរប្បកម្ម វិស័យឧស្សាហកម្មផលិតសំភារៈប្រើប្រាស់ វិស័យសំណង់ និងវិស័យអគ្គិសនី និងកំណើននៃការវិនិយោគលើផ្នែកសណ្ឋាគារ និងទូរគមនាគមន៍ ជាដើម ។ ចំណែកការអនុវត្តវិភាគ គឺនៅតែប្រព្រឹត្តទៅតាមគោលដៅដែលបានគ្រោង ដោយមានការកើនឡើងចំណូល និងការគ្រប់គ្រងចំណាយបានល្អធានា បានការប្រព្រឹត្តទៅនៃសេវាសាធារណៈ និងការរៀបចំកែលម្អការផ្តល់បៀវត្សដោយប្រើប្រព័ន្ធធនាគារ ។

២. ការអនុវត្តចំណូល

នៅខែ មីនា ឆ្នាំ ២០១៤ នៅរដ្ឋបាលកណ្តាលចំណូលក្នុងស្រុកអនុវត្តបានចំនួន ៨១៧,៦៣ ពាន់លានរៀល គឺបានកើនឡើង ១២,៦៦% បើប្រៀបធៀបខែ កុម្ភៈ កន្លងទៅ និងបានកើនឡើង ២១,៩៤% បើធៀបទៅនឹងខែ មីនា ឆ្នាំ ២០១៣ ដែលក្នុងនោះចំណូលចរន្ត បានកើនឡើង ២១,៩៣% ។

បើគិតតាមស្ថាប័ន ចំណូលពីអគ្គនាយកដ្ឋានពន្ធដារអនុវត្តបាន ៣០២,១៥ ពាន់លានរៀល គឺខ្ពស់ជាងចំណូលក្នុងខែកុម្ភៈ កន្លងទៅប្រមាណ២៨,៣៦% ហើយចំណូលនេះបានកើនឡើង២០,៦៨% ធៀបនឹងចំណូលប្រមូលបានកាលពីខែមីនា ឆ្នាំ២០១៣ ។ ចំណូលពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអនុវត្តបាន ៣៩៨,៨២ ពាន់លានរៀល គឺបានថយចុះ ៤,៧៤% ធៀបនឹងការប្រមូលកាលពីខែកុម្ភៈកន្លងទៅ ប៉ុន្តែបានកើនឡើង ២៣,៦០% ធៀបនឹងការប្រមូលចំណូលកាលពីខែមីនា ឆ្នាំ២០១៣ ។

បើគិតតាមខ្ទង់គណនីប្រភេទពន្ធ ពន្ធផ្ទាល់អនុវត្តបាន១៧៣,៤៧ ពាន់លានរៀល គឺខ្ពស់ជាងការអនុវត្តនៅខែ កុម្ភៈ កន្លងទៅប្រមាណ ៦៣,៣៧% និង បានកើនឡើង២៧,៩១% បើប្រៀបធៀបទៅនឹងខែ មីនា ឆ្នាំ២០១៣ ។ ពន្ធប្រយោលអនុវត្តបាន៣៨៦,៩៤ ពាន់លានរៀល គឺបានធ្លាក់ចុះ ៩,០៧% ធៀបនឹងខែកុម្ភៈ កន្លងទៅ ប៉ុន្តែ កើនឡើង១៨,២៣% បើប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ២០១៣ ។ ចំណែក ពន្ធពិពណ៌ជួកម្រៅប្រទេសអនុវត្តបាន ១៥៩,៩១ ពាន់លានរៀលគឺ បានកើនឡើង១៤,៣៥% បើធៀបនឹងខែ កុម្ភៈ និងបានកើនឡើង ១៤,៣៥% បើប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ២០១៣ ។ ចំណូលមិនមែនសារពើ

ពន្ធអនុវត្តបាន ៩៦,៩២ ពាន់លានរៀល គឺទាបជាង១,៤៣%នៃច្បាប់ថវិកា ប៉ុន្តែខ្ពស់ជាង៨២,០៥%ធៀបនឹងខែកុម្ភៈ និងបានកើនឡើង១៨,៦២% បើធៀបទៅនឹងការអនុវត្តនៅខែមិនា ឆ្នាំ២០១៣ កន្លងទៅ ។

ជាសរុប នៅត្រីមាសទី ១ ឆ្នាំ ២០១៤ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ២.២២០,៥០ ពាន់ លានរៀល គឺបានកើនឡើង២១,៧៦% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៣ កន្លងទៅ ក្នុងនោះ ចំណូលពន្ធកើនឡើង២៩,៤៧% ប៉ុន្តែចំណូលមិនមែនពន្ធបានថយចុះ២៦,៣៦% ។ ដោយឡែក ចំណូលមូលធនអនុវត្តបានទាបជាងឆ្នាំកន្លងទៅ គឺបានប្រមាណតែ ៧៩,០១% ធៀបនឹងការអនុវត្តរយៈពេលដូចគ្នា ឆ្នាំ ២០១៣ កន្លងទៅ ។

៣. ការអនុវត្តចំណាយ

នៅខែ មិនា ឆ្នាំ ២០១៤ ចំណាយសរុបអនុវត្តបានចំនួន ៨៥៦,៨១ ពាន់លានរៀល គឺបានថយចុះ ១៣,៨៤% បើប្រៀបធៀបនឹងខែមិនា ឆ្នាំ ២០១៣ ។ ក្នុងនោះចំណាយចរន្តអនុវត្តបានខ្ពស់ជាងការអនុវត្តនៅខែមិនា ឆ្នាំ២០១៣ ប្រមាណ ១១,៧០% និងចំណាយមូលធនបានថយចុះ ៤១,១៣% ធៀបនឹងខែមិនា ឆ្នាំ ២០១៣ ។

ចំពោះចំណាយចរន្តនៅខែ មិនា ឆ្នាំ ២០១៤ សម្រាប់ក្រសួងអាទិភាពអនុវត្តបាន ១៤៦,៧៩៦ លានរៀល បានថយចុះ ២០,៤១% បើប្រៀបធៀបទៅនឹងខែកន្លងទៅ ប៉ុន្តែខ្ពស់ជាង ៣៣,៣១% បើធៀបទៅនឹងខែមិនា ឆ្នាំ២០១៣ ។ ជារួមការអនុវត្តថវិកានៅត្រីមាសទី ១ ក្នុងឆ្នាំ ២០១៤ មានល្បឿនលឿនជាងឆ្នាំកន្លងទៅ ដោយចំណាយរបស់ក្រសួងអាទិភាពបានកើនឡើងប្រមាណ ៧៧,៥០% បើធៀបទៅនឹងការអនុវត្តរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៣ ក្នុងនោះ ក្រសួងអប់រំយុវជន និងកីឡា បានកើនឡើង ១០៩,០៩% ក្រសួងយុត្តិធម៌បានកើនឡើង២៧,១៩% ក្រសួងអភិវឌ្ឍន៍ជនបទបានកើនឡើង ១៨,០០% ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើង ២៧,២៦% ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកើន ៥៩,៧៧% និង ក្រសួងកិច្ចការនារី អនុវត្តបានខ្ពស់ជាងការអនុវត្តកាលពីឆ្នាំ ២០១៣ ប្រមាណ ៤៧,៨៦% ចំណាយរបស់ក្រសួងសុខាភិបាលអនុវត្តបានខ្ពស់ជាងឆ្នាំកន្លងទៅ ៤៧,៧៤% ប៉ុន្តែ ចំណាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថយចុះ ៥,៤៣% ។

ចំណាយសរុបនៅក្នុងរយៈពេលបីខែ គិតត្រឹមខែ មិនា អនុវត្តបានចំនួន ១.៩០០,៩៣ ពាន់លានរៀល ទាបជាង ១០,៦៧% នៃគោលដៅអនុវត្តរយៈពេលបីខែ¹ ហើយបានថយចុះ ១០,០០% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៣ កន្លងទៅ ។ ចំណាយចរន្តអនុវត្តបាន ១.៤៣៣,៨២ ពាន់ លានរៀល គឺ បានកើនឡើង ៤២,៤៧% បើប្រៀបធៀបនឹងឆ្នាំ ២០១៣ ។ ដោយឡែកចំណាយមូលធនអនុវត្តបាន

¹ គោលដៅរយៈពេលបីខែ = ច្បាប់ថវិកាប្រចាំឆ្នាំ/១២ x ៣ ខែ

៤៦៧,២៧ ពាន់លានរៀល គឺបានថយចុះប្រមាណ ១៥,៦៥% បើធៀបទៅនឹងឆ្នាំ ២០១៣ កន្លងទៅ ក្នុងនោះ ចំណាយមូលធន ដែលមានប្រភពហិរញ្ញប្បទានពីបរទេសបានថយចុះប្រមាណ ១៥,០៧% ។

៤. តុល្យភាពថវិកា

តុល្យភាពថវិកាចរន្តនៅខែ មីនា ឆ្នាំ ២០១៤ មានអតិរេកជាសាច់ប្រាក់ចំនួន ២៦២,១៨ ពាន់លានរៀល និងតុល្យភាពសរុបមានឱនភាពសាច់ប្រាក់ចំនួន ២០,៥០ ពាន់លានរៀល ។ នៅខែមីនា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានធ្វើប្រតិបត្តិការហិរញ្ញប្បទានក្រៅប្រទេសចំនួន ១៣១,០៨ ពាន់លានរៀល ក្នុងនោះមានហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ១៨៥.៩៨ ពាន់លានរៀល និង បានរំលោះ បំណុលចំនួន ៥៤,៩០ ពាន់លានរៀល ។

ជារួមនៅត្រីមាសទី ១ ឆ្នាំ ២០១៤ អតិរេកចរន្តមានចំនួន ៤៣៦,៣៦ ពាន់លានរៀល និងតុល្យភាពសរុបមានឱនភាពចំនួន ២៩,៤៦ ពាន់លានរៀល ។ រាជរដ្ឋាភិបាលបានធ្វើប្រតិបត្តិការហិរញ្ញប្បទានក្រៅប្រទេសចំនួន ២៤៤,១៥ ពាន់លានរៀល ក្នុងនោះមានហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ៣១៨,៧១ ពាន់លានរៀល និង សងបំណុលក្រៅ ប្រទេសមានចំនួន ៧៤,៥៦ ពាន់លាន រៀល ។







៥. សន្និដ្ឋាន

នៅរយៈពេលត្រីមាសទី ១ ឆ្នាំ ២០១៤ កន្លងមកនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគ្រប់គ្រងការអនុវត្ត ថវិកាបានល្អដោយអនុវត្តយ៉ាងសកម្មនូវការងារកំណែទម្រង់ និង បង្កើនប្រសិទ្ធភាពការបែងចែក និង ការប្រើប្រាស់ធនធាន តាមរយៈការខិតខំប្រមូលចំណូលថវិការដ្ឋ បំពេញឱ្យតម្រូវការចំណាយតម្រូវការផ្នែកបៀវត្ស និងតម្រូវការវិនិយោគ ។ ជាលទ្ធផល គឺការអនុវត្តថវិកាត្រីមាសទី ១ ក្នុងឆ្នាំ ២០១៤ នេះសម្រេចបានទៅតាមការគ្រោងទុក ជាពិសេស គឺបានជំរុញការផ្តល់ប្រាក់បៀវត្សបានទាន់ពេលវេលា ។



ការប្រៀបធៀបចំណូល និង ចំណាយឆ្នាំ ២០១២-២០១៣

គិតជា ពាន់លានរៀល



ការវិនិយោគសាងសង់ ឆ្នាំ ២០១៤/ TOFE: BUDGET IMPLEMENTATION FOR 2014

Billions of Riels	2013 C.B.L.	Implementation 3 months 33.33 %	Jan-14	Feb-14	Mar-14	Apr-14	May-14	Jun-14	Jul-14	Aug-14	Sep-14	Oct-14	Nov-14	Dec-14
I. DOMESTIC REVENUE	9,945.63	22.3%	2,220.50	677.14	725.72	817.63	-	-	-	-	-	-	-	-
I. CURRENT REVENUE	9,712.63	22.8%	2,219.20	677.14	724.81	817.25	-	-	-	-	-	-	-	-
a. TAX REVENUE	8,308.62	24.6%	2,042.66	650.75	671.58	720.33	-	-	-	-	-	-	-	-
Domestic tax revenue	6,544.41	24.4%	1,593.62	501.48	531.73	560.42	-	-	-	-	-	-	-	-
On income, profits, capital gain - persons	404.30	26.8%	108.34	33.44	37.59	37.30	-	-	-	-	-	-	-	-
On income, profits, capital gain - companies	1,372.30	21.3%	291.68	86.92	68.59	136.17	-	-	-	-	-	-	-	-
General taxes on goods and services	2,933.80	24.9%	729.16	240.55	263.89	224.72	-	-	-	-	-	-	-	-
o.w/ -Turnover taxes	30.00	20.2%	6.07	1.91	2.05	2.11	-	-	-	-	-	-	-	-
-VAT	2,903.80	24.9%	723.09	238.65	261.84	222.60	-	-	-	-	-	-	-	-
Taxes on specific goods	1,644.48	25.5%	419.16	129.71	144.85	144.60	-	-	-	-	-	-	-	-
Taxes on specific services	159.19	22.0%	35.10	8.90	13.69	12.51	-	-	-	-	-	-	-	-
Taxes on goods and services or activities	12.99	29.3%	3.81	0.08	0.75	2.98	-	-	-	-	-	-	-	-
Other tax revenue	17.35	36.8%	6.39	1.88	2.37	2.14	-	-	-	-	-	-	-	-
Taxes on international trade	1,764.21	25.5%	449.03	149.28	139.84	159.91	-	-	-	-	-	-	-	-
Taxes and duties on imports	1,547.27	25.2%	389.47	133.97	121.34	134.16	-	-	-	-	-	-	-	-
o.w/ -Customs duties and taxes	873.49	31.1%	271.22	95.17	84.18	91.87	-	-	-	-	-	-	-	-
-Customs fees	48.53	26.4%	12.79	4.29	3.54	4.96	-	-	-	-	-	-	-	-
-Oil product duties	352.63	16.3%	57.37	18.88	18.42	20.07	-	-	-	-	-	-	-	-
-Additional tax on oil product - Road maintenance	249.11	17.0%	42.41	14.60	11.67	16.14	-	-	-	-	-	-	-	-
-fines	0.54	420.8%	2.27	-	2.24	0.03	-	-	-	-	-	-	-	-
-Customs duties on pamacine raw materials	21.57	14.0%	3.02	1.04	0.90	1.08	-	-	-	-	-	-	-	-
Taxes and duties on exports	216.94	27.5%	59.56	15.30	18.51	25.75	-	-	-	-	-	-	-	-
o.w/ -Customs duties on rubber exports	51.76	7.9%	4.10	2.18	0.93	0.99	-	-	-	-	-	-	-	-
-Duties on export quotas	1.62	47.9%	0.78	0.16	0.18	0.44	-	-	-	-	-	-	-	-
b. NON TAX REVENUE	1,404.01	12.6%	176.54	26.39	53.24	96.92	-	-	-	-	-	-	-	-
Property income	148.10	7.5%	11.11	1.38	1.20	8.53	-	-	-	-	-	-	-	-
Rental income from land	137.95	8.1%	11.11	1.38	1.20	8.53	-	-	-	-	-	-	-	-
Revenue from public enterprises	10.15	0.0%	-	-	-	-	-	-	-	-	-	-	-	-
Sale of goods and services	1,033.27	15.5%	160.28	23.96	49.10	87.22	-	-	-	-	-	-	-	-
Market establishments	481.99	12.1%	58.35	2.79	16.25	39.31	-	-	-	-	-	-	-	-
Nonmarket establishments	68.74	14.6%	10.06	1.97	2.31	5.78	-	-	-	-	-	-	-	-
Administrative fees	466.03	19.0%	88.73	18.06	29.87	40.79	-	-	-	-	-	-	-	-
Rental income from invested assets	16.51	19.0%	3.14	1.13	0.67	1.34	-	-	-	-	-	-	-	-
Airport tax	-	-	-	-	-	-	-	-	-	-	-	-	-	-
Other non tax	222.64	2.3%	5.15	1.05	2.93	1.17	-	-	-	-	-	-	-	-
o.w/ Privatizations of public enterprises	45.92	0.0%	-	-	-	-	-	-	-	-	-	-	-	-
o.w/ Disposal of fixed assets	-	-	0.48	-	0.27	0.22	-	-	-	-	-	-	-	-
2. CAPITAL REVENUE	233.00	0.6%	1.30	-	0.91	0.38	-	-	-	-	-	-	-	-
Other financial investments	233.00	0.6%	1.30	-	0.91	0.38	-	-	-	-	-	-	-	-
II. BUDGET EXPENDITURE	13,264.70	14.3%	1,900.93	289.97	754.16	856.81	-	-	-	-	-	-	-	-
I. CURRENT EXPENDITURE	8,268.70	17.3%	1,433.82	205.74	654.33	573.75	-	-	-	-	-	-	-	-
a. Wages	3,782.87	22.7%	859.65	72.40	452.27	334.98	-	-	-	-	-	-	-	-
Personnel charges-civil administrative	2,447.75	21.0%	513.08	34.10	259.48	219.50	-	-	-	-	-	-	-	-
o.w/ Diplomatic salary	3.43	26.2%	0.90	0.03	-	0.87	-	-	-	-	-	-	-	-
Personnel charges-national defence and security	1,359.69	25.2%	342.78	37.19	191.52	114.07	-	-	-	-	-	-	-	-

គារាទប្រតិបត្តិការហិរញ្ញវត្ថុ ឆ្នាំ ២០១៤/ TOFE: BUDGET IMPLEMENTATION FOR 2014

Billions of Riels	2013 C.B.L.	Implementation 3 months 33.33 %	Jan-14	Feb-14	Mar-14	Apr-14	May-14	Jun-14	Jul-14	Aug-14	Sep-14	Oct-14	Nov-14	Dec-14
b. Non wage	4,485.83	12.8%	574.17	133.34	202.06	238.77	-	-	-	-	-	-	-	-
Purchases	1,122.75	11.2%	125.47	0.13	68.70	56.64	-	-	-	-	-	-	-	-
Maintenance supplies	237.94	2.4%	5.65	0.03	1.96	3.66	-	-	-	-	-	-	-	-
Office supplies	146.19	4.3%	6.31	0.02	1.29	4.99	-	-	-	-	-	-	-	-
Food and agricultural products	115.52	28.2%	32.60	-	21.23	11.38	-	-	-	-	-	-	-	-
Clothing and distinctions	114.48	2.0%	2.28	-	0.93	1.35	-	-	-	-	-	-	-	-
Small tools, material, furniture and equip.	267.92	26.5%	71.10	-	41.32	29.79	-	-	-	-	-	-	-	-
Water and energy	123.74	5.9%	7.29	0.07	1.83	5.39	-	-	-	-	-	-	-	-
Sanitary and health products	114.62	0.1%	0.10	-	0.02	0.08	-	-	-	-	-	-	-	-
Other supplies	2.34	5.2%	0.12	-	0.11	0.02	-	-	-	-	-	-	-	-
External services	406.41	16.3%	66.35	8.02	23.05	35.27	-	-	-	-	-	-	-	-
o.w/ - Building rentals of expenses	13.63	50.2%	6.85	1.57	0.07	5.20	-	-	-	-	-	-	-	-
-Maintenance and repairs	348.28	16.3%	56.62	6.45	22.03	28.14	-	-	-	-	-	-	-	-
Other services	411.98	13.5%	55.60	2.93	21.28	31.39	-	-	-	-	-	-	-	-
o.w/ -External staff	19.30	19.2%	3.71	0.37	0.79	2.55	-	-	-	-	-	-	-	-
-Public relations and advertizing	155.54	11.4%	17.79	1.26	6.13	10.39	-	-	-	-	-	-	-	-
-Transportation and mission costs: Inland	136.63	11.0%	15.02	0.06	7.18	7.77	-	-	-	-	-	-	-	-
-Transportation and mission costs: Abroad	80.33	20.4%	16.42	1.20	6.90	8.32	-	-	-	-	-	-	-	-
-Mail and telecommunication costs	16.81	14.2%	2.39	0.02	0.19	2.18	-	-	-	-	-	-	-	-
Financial charges	230.88	28.9%	66.67	17.21	6.05	43.40	-	-	-	-	-	-	-	-
o.w/ -Interests on domestic debt	230.88		-	-	-	-	-	-	-	-	-	-	-	-
-Interests on external debt	-		66.62	17.21	6.00	43.40	-	-	-	-	-	-	-	-
Subsidy and Social assistants	1,527.69	13.9%	213.07	102.60	38.50	71.98	-	-	-	-	-	-	-	-
o.w/ -Subsidies to regional and local authorities	375.33	26.7%	100.35	91.68	8.67	-	-	-	-	-	-	-	-	-
-Subsidies to administrative institutions	120.18	12.8%	15.43	-	0.12	15.32	-	-	-	-	-	-	-	-
-Social assistance	670.07	6.9%	46.20	4.12	15.08	26.99	-	-	-	-	-	-	-	-
-Subsidies to cultural and social entities	79.68	19.7%	15.67	-	4.91	10.76	-	-	-	-	-	-	-	-
Other non wage	786.12	6.0%	47.02	2.46	44.47	0.09	-	-	-	-	-	-	-	-
o.w/ -Other unallocation	621.05		-	-	-	-	-	-	-	-	-	-	-	-
-Unexpected expenditures	30.00	0.0%	-	-	-	-	-	-	-	-	-	-	-	-
2. CAPITAL	4,996.00	9.3%	467.12	84.23	99.82	283.07	-	-	-	-	-	-	-	-
Domestic Financing	1,536.00	8.1%	123.68	-	40.63	83.05	-	-	-	-	-	-	-	-
Tangible fixed assets and land	1,461.08	8.5%	123.68	-	40.63	83.05	-	-	-	-	-	-	-	-
Other financial investments	74.93		-	-	-	-	-	-	-	-	-	-	-	-
External assistance (Project)	3,460.00		343.44	84.23	59.19	200.02	-	-	-	-	-	-	-	-
CURRENT DEF/SURPL.comt (I.1-II.1)	1,443.92	54.4%	785.38	471.40	70.48	243.50	-	-	-	-	-	-	-	-
OVERALL DEF/SURPL.comt (I-II)	(3,319.08)	-9.6%	319.56	387.18	(28.43)	(39.18)	-	-	-	-	-	-	-	-
3. Expenditure adjustments	-		(349.02)	(298.91)	(68.79)	18.68	-	-	-	-	-	-	-	-
Civil administration			(349.02)	(298.91)	(68.79)	18.68	-	-	-	-	-	-	-	-
CURRENT DEF/SURPL.cash(comt.+3)	1,443.92	30.2%	436.36	172.49	1.69	262.18	-	-	-	-	-	-	-	-
OVERALL DEF/SURPL.cash (com.+3)	(3,319.08)	0.9%	(29.46)	88.27	(97.22)	(20.50)	-	-	-	-	-	-	-	-
III. FINANCING	3,319.08	0.9%	29.46	(88.27)	97.22	20.50	-	-	-	-	-	-	-	-
I. FOREIGN FINANCING	3,389.08	7.2%	244.15	65.28	47.80	131.08	-	-	-	-	-	-	-	-

គារាងប្រតិបត្តិការហិរញ្ញវត្ថុ ឆ្នាំ ២០១៤/ TOFE: BUDGET IMPLEMENTATION FOR 2014

Billions of Riels	2013 C.B.L.	Implementation 3 months 33.33 %	Jan-14	Feb-14	Mar-14	Apr-14	May-14	Jun-14	Jul-14	Aug-14	Sep-14	Oct-14	Nov-14	Dec-14
a. Budget support	260.00	0.0%	-	-	-	-	-	-	-	-	-	-	-	-
-Debt and related liabilities-budget support	260.00		-	-	-	-	-	-	-	-	-	-	-	-
b. Project aid	3,460.00	9.2%	318.71	75.40	57.33	185.98	-	-	-	-	-	-	-	-
Spent	3,460.00	9.9%	343.44	84.23	59.19	200.02	-	-	-	-	-	-	-	-
-Grants	1,210.00	0.0%	-	-	-	-	-	-	-	-	-	-	-	-
Commodity supports-bilaterals	1,210.00	0.0%	-	-	-	-	-	-	-	-	-	-	-	-
-Debt and related liabilities	2,250.00	15.3%	343.44	84.23	59.19	200.02	-	-	-	-	-	-	-	-
Foreign borrowing	2,250.00	15.3%	343.44	84.23	59.19	200.02	-	-	-	-	-	-	-	-
Multilateral	2,250.00	-2.2%	(49.90)	(23.19)	(21.87)	(4.84)	-	-	-	-	-	-	-	-
Bilateral	-		393.34	107.42	81.06	204.86	-	-	-	-	-	-	-	-
Pending			(24.73)	(8.82)	(1.86)	(14.05)	-	-	-	-	-	-	-	-
c. Amortization on external debts	(330.92)	22.5%	(74.56)	(10.13)	(9.53)	(54.90)	-	-	-	-	-	-	-	-
2. DOMESTIC FINANCING	(70.00)	898.3%	(628.82)	(180.35)	(92.40)	(356.07)	-	-	-	-	-	-	-	-
a. Net bank financing (monetary suvey)	(70.00)	-246.9%	172.85	(29.57)	167.91	34.51	-	-	-	-	-	-	-	-
- Government's deposits	(21.71)	-796.4%	172.85	(29.57)	167.91	34.51	-	-	-	-	-	-	-	-
b. Other MEF's account	-		0.00	5.70	(5.39)	(0.31)	-	-	-	-	-	-	-	-
Cash Riels in provincial Trea.			0.00	5.70	(5.39)	(0.31)	-	-	-	-	-	-	-	-
d. Private sectors	-		(308.72)	(261.24)	(38.54)	(8.94)	-	-	-	-	-	-	-	-
- Individual acct. & security deposits			(308.72)	(261.24)	(38.54)	(8.94)	-	-	-	-	-	-	-	-
e. \$Acc.-gap between NBC & MEF			(492.95)	104.76	(216.38)	(381.32)	-	-	-	-	-	-	-	-
3. OUTSTANDING OPERATIONS			414.12	26.81	141.83	245.49	-	-	-	-	-	-	-	-
Error	(0.00)		(0.00)	(0.00)	(0.00)	(0.00)	-	-	-	-	-	-	-	-
Memorandum Item :			-				-	-	-	-	-	-	-	-
Exchange rate (R/\$)				3,995	3,984	4,002	-	-	-	-	-	-	-	-
Provincial revenue	709.49	23.1%	163.77	52.87	64.10	46.80	-	-	-	-	-	-	-	-
o.w. provincial tax revenue	543.86	16.8%	91.29	25.10	22.60	43.58	-	-	-	-	-	-	-	-
o.w. prov. non-tax revenue	26.71	24.6%	6.58	2.31	1.63	2.63	-	-	-	-	-	-	-	-
o.w. prov. Transfer from central	138.92	47.4%	65.90	25.45	39.86	0.59	-	-	-	-	-	-	-	-
Provincial expenditure	450.83	13.2%	59.61	0.01	28.02	31.59	-	-	-	-	-	-	-	-
o.w. wage and salary	8.84	121.7%	10.76	0.01	4.99	5.77	-	-	-	-	-	-	-	-
o.w. non-wage	370.99	10.9%	40.26	-	14.85	25.42	-	-	-	-	-	-	-	-
o.w. investment	71.00	12.1%	8.59	-	8.18	0.41	-	-	-	-	-	-	-	-
Provincial Balance	258.66	40.3%	104.16	52.86	36.09	15.21	-	-	-	-	-	-	-	-
Contribution from casino and Lottery	89.69	24.3%	21.80	4.45	9.01	8.33	-	-	-	-	-	-	-	-
8 Priority sectors	2,971.61	11.5%	342.22	10.99	184.43	146.80	-	-	-	-	-	-	-	-

ភ្នំពេញ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៤

អគ្គនាយកនៃអគ្គនាយកដ្ឋាន

ប្រធាននាយកដ្ឋានស្ថិតិ

ប្រធានការិយាល័យ

គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ស្ថិតិហិរញ្ញវត្ថុសាធារណៈ

ហង់ វិសុទ្ធ